

ការប្រជុំ MWG ខែកក្កដា 2020



ពលករចំណាកស្រុកនៅប្រទេសថៃ

ចំនួនក្នុងខែមិថុនាឆ្នាំ 2020

MoU ពិសេស

1,266,011

មតិគណៈរដ្ឋមន្ត្រី
20 ខែសីហា 2019

ភូមា 1,001,99 នាក់
ឡាវ 50,593 នាក់
កម្ពុជា 213,42 នាក់

បានបញ្ចប់ចំនួន
710,358 នាក់

អាចធ្វើការមិនលើស 2 ឆ្នាំ

MoU នាំចូល

992,769

នាំចូលពីប្រទេស
ដើម

ភូមា 509,78 នាក់
ឡាវ 192,005 នាក់
កម្ពុជា 290,678 នាក់
វៀតណាម 28 នាក់

អាចធ្វើការបានក្នុងមួយលើក
2+ 2 ឆ្នាំ

ការងារនៅតាមព្រំដែន

23,355

ចូលធ្វើការតាមរបៀប
ចូលមកហើយត្រឡប់
ទៅវិញ / តាមរដូវកាល

ភូមា 9,447 នាក់
កម្ពុជា 13,908 នាក់

ព័ត៌មានបច្ចុប្បន្នក្រុម
ពលករប្រភេទនេះស្ថិត
នៅក្នុងលក្ខខណ្ឌនៃ
ការអនុគ្រោះ

អាចធ្វើការបានម្តង 3 ខែ

ភស្តុតាងនៃសញ្ញាតិពិមុន

3,029

ភស្តុតាងនៃសញ្ញាតិ
ប៉ុន្តែមិនបាន
បញ្ជូនលិខិតឆ្លោះ

ភូមា 52,748 នាក់
ឡាវ 96 នាក់
កម្ពុជា 183 នាក់

ក្រុមនេះមានមួយ
ចំនួនមិនស្ថិតក្នុង
លក្ខខណ្ឌនៃការដាក់
ស្នើបញ្ជីលិខិតឆ្លោះទេ

អាចធ្វើការបានក្នុងមួយលើក
2+ 2 ឆ្នាំ

វិធានការលើកលែងរបស់រដ្ឋាភិបាល

ការអនុគ្រោះអោយស្នាក់និងធ្វើការរបស់ក្រុមផ្សេងៗក្នុងប្រទេសថៃ នៅក្នុងកំឡុងកូវីដ 19

**ផុតកំណត់ 26 ខែ
មីនា 2020**

អនុគ្រោះអោយស្នាក់
នៅនិងធ្វើការរហូត
ដល់ថ្ងៃទី 31 កក្កដា
ឆ្នាំ 2020 រង់ចាំ
វិធានការគ្រប់គ្រង
របស់រដ្ឋាភិបាល

MoU 4 ឆ្នាំ

MoU នាំចូលមកគ្រប់
កំណត់ 4 ឆ្នាំ

**ផុតកំណត់ 31 មីនា
2020
ដែលបានស្នើសុំលិខិត
ឈ្មោះរួចហើយ**

អនុញ្ញាតឱ្យស្នាក់នៅនិង
ធ្វើការរហូតដល់ថ្ងៃទី 30
វិច្ឆិកា 2020 តែត្រូវ
បំពេញដោយឯកសារ
អោយរួចរាល់

MoU ពិសេស

ក្រុមបញ្ជាក់សញ្ញាភិបាលបញ្ជូនបញ្ជីលិខិត
ឈ្មោះរួចហើយ

**ផុតកំណត់ចាប់
តាំងពីថ្ងៃទី 26 មី
នា 2020**

អនុគ្រោះអោយស្នាក់
នៅនិងធ្វើការរហូត
ដល់ថ្ងៃទី 31 កក្កដា
2020 រង់ចាំវិធានការ
គ្រប់គ្រងរបស់
រដ្ឋាភិបាល

**ការងារនៅតាមព្រំ
ដែន**

ប្រើ border pass ចូលមកធ្វើការ

**ផុតកំណត់ចាប់
តាំងពីថ្ងៃទី 26 មី
នា 2020**

អនុញ្ញាតអោយស្នាក់
នៅរហូតដល់ថ្ងៃទី 26
ខែកញ្ញា 2020 នៅ
ពេលទិដ្ឋាការដល់
កំណត់តម្រូវអោយសុំ
បន្តវិសាវិគ្រឡប់ទៅ
ប្រទេសខ្លួនវិញ

**ទិដ្ឋាការគ្រប់
ប្រភេទ**

ប្រភេទទិដ្ឋាការផ្សេងៗ

ចំពោះក្រុមដែលត្រូវរាយការណ៍រយៈពេល 90 ថ្ងៃចាប់ពីថ្ងៃទី 26 ខែមីនាឆ្នាំ 2020 តទៅមិនចាំបាច់រាយការណ៍ទេរហូតដល់ថ្ងៃទី 30 ខែកក្កដាឆ្នាំ 2020

វិធីសាស្ត្រគ្រប់គ្រងសម្រាប់ពលករចំណាកស្រុកបន្ទាប់ពី កូវីដ-19

អនុលោមតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការស្តីពីគោលនយោបាយគ្រប់គ្រងពលករបរទេស នៅថ្ងៃទី 20 ខែកក្កដាឆ្នាំ 2020

01

MoU គ្រប់ 4 ឆ្នាំ

ក្រុម MoU នាំចូល 3 សញ្ញាតិ ភូមា ឡាវ កម្ពុជា ដែលនាំចូលតាម MoU ហើយធ្វើការគ្រប់ 4 ឆ្នាំ
ចំនួនប្រហែល 84,022 នាក់

02

ក្រុម NV ចាស់ដែលចេញពីបញ្ជីលិខិតឆ្លង

ក្រុមផ្សេងផ្ទុកសញ្ញាតិដើមដែលមាន PP/TD/CI ដែលមានកាតការងារផុតកំណត់តាំងតែ 30 កញ្ញា 2019 - 30 មិថុនា 2020 ហើយមិនបានដំណើរការស្របតាមដំណោះស្រាយគណៈរដ្ឋមន្ត្រីទេ 20 សីហា 2019
ចំនួនប្រហែល 475,085 នាក់

03

ក្រុម MoU ដែលប្តូរនិយោជិកមិនបាន

ក្រុម MoU អនុញ្ញាតឱ្យធ្វើការបញ្ចប់ស្របតាមលក្ខខណ្ឌនៃ មាត្រា.1, 53, 55 ដូចជាការផ្លាស់ប្តូរនិយោជិកមិនទាន់ក្នុងរយៈពេល 30 ថ្ងៃ មិនបំពេញលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរនិយោជិកដោយស្របច្បាប់។

មិនមានគួរលេខច្បាស់លាស់ពីនាយកដ្ឋានការងារទេ
ចំនួនប្រហែល 100,000 នាក់

04

ក្រុមការងារព្រំដែន

ក្រុមពលករតាមព្រំដែនដែលប្រើ Border Pass ចូលមកធ្វើការ ត្រូវបានអនុញ្ញាតអោយធ្វើការរយៈពេល 3 ខែក្នុងមួយលើក ហើយនៅពេលបច្ចុប្បន្ននេះផុតកំណត់ធ្វើការ ប៉ុន្តែមិនអាចធ្វើដំណើរចេញទៅក្រៅបានទេ

ចំនួនប្រហាក់ប្រហែល 92,572 នាក់

ការដំនើរការសម្រាប់ក្រុម 1,2 និង 3

មានដំណើរការតាមលក្ខណៈ MoU ពិសេសដូចជាក្រុមកាតពណ៌ផ្កាឈូក

ត្រូវដំណើរការអោយរួចរាល់នៅថ្ងៃទី 31 ខែមករាឆ្នាំ 2021

ធ្វើកាតពណ៌ផ្កាឈូក

ត្រួតពិនិត្យប្រថាប់ត្រាវីសា

ត្រួតពិនិត្យសុខភាព

ដាក់លិខិតសុំធ្វើការងារ

ក្រុម 2 និង 3 ដាក់លិខិតសុំចាប់ផ្តើមពីថ្ងៃ 1 សីហា – 31 តុលា. ក្រុម MoU គ្រប់កំណត់ 4 ឆ្នាំ អាចធ្វើការបានបណ្តើរៗសិនរហូតដល់ 31 តុលា. អាចធ្វើការបានដល់ 31 មីនា. 2022

តំលៃសៀវភៅការងារ 1,900 បាត

ធ្វើការត្រួតពិនិត្យសុខភាពនិងធានារ៉ាប់រងសុខភាពនៅ មន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ។ ថ្លៃពិនិត្យសុខភាព 1,000 រៀល/2 ឆ្នាំ (ពិនិត្យមួយឆ្នាំម្តង) ធានារ៉ាប់រងសុខភាព 3 ខែ 500 បាត 2 ឆ្នាំ 3,200 បាត

ស្នើសុំទិដ្ឋាការស្នាក់នៅរហូតដល់ថ្ងៃទី 31 ខែមីនាឆ្នាំ 2022 ប៉ុន្តែទិដ្ឋាការនឹងត្រូវផ្តល់ជូនមិនលើសពី 1 ឆ្នាំក្នុងមួយដង ថ្លៃសេវាទិដ្ឋាការ 1900 បាតក្នុងមួយដង

លក្ខខណ្ឌ

ត្រូវតែជាពលករដែលពីមុនត្រូវបានអនុញ្ញាតឱ្យរស់នៅនិងធ្វើការនៅប្រទេសថៃ ហើយមិនបានធ្វើដំណើរទៅក្រៅប្រទេសទេ។ ការផ្លាស់ប្តូរនិយោជិកស្របតាមលក្ខខណ្ឌ MoU

ធ្វើអត្តសញ្ញាណប័ណ្ណមិនមែនជាសញ្ជាតិថៃនៅការិយាល័យខេត្តឬការិយាល័យសាខាខេត្ត ឬនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៅតំបន់ធ្វើការ ថ្លៃអត្តសញ្ញាណប័ណ្ណ 80 បាតចាប់ផ្តើម 1 តុល្យៈ. – 31 មីនា. 2021

ការដំណើរការសំរាប់ក្រុមពលករការងារតាមព្រំដែន (ប្រើច្រកព្រំដែន)

ការងារតាមរដូវវិធានដំណើរត្រលប់ទៅមក ស្នើសុំការអនុញ្ញាតឱ្យធ្វើការស្របតាមមាត្រាទី 64 នៃច្បាប់គ្រប់គ្រងការងារបរទេស

វិធានការរបស់រដ្ឋាភិបាល

មានវិធានការណ៍ដើម្បីជំរុញការស្នាក់នៅនិងធ្វើការនៅប្រទេសថៃជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី 31 ខែ មីនាឆ្នាំ 2022 ដែលអនុញ្ញាតអោយធ្វើការម្តងបាន 3 ខែ តែត្រូវដំណើរការអោយរួចរាល់នៅថ្ងៃទី 26 ខែ កញ្ញាឆ្នាំ 2020 ។



ស្នើសុំសៀវភៅការងារ

ដាក់ពាក្យសុំលិខិតការងារ
ក្នុងរយៈពេល 31 ខែតុលា
ឆ្នាំ 2021។



ពិនិត្យសុខភាព

ពិនិត្យនៅមន្ទីរពេទ្យរដ្ឋ
តែប៉ុណ្ណោះ
ថ្លៃពិនិត្យសុខភាព 500
បាត ថ្លៃធានារ៉ាប់រង
សុខភាព 3 ខែ 500
បាត



ការសុំបន្ត


នៅពេលដាក់ពាក្យ
សុំលិខិតអនុញ្ញាត
ការងារលើកទីពីរត្រូវ
មានសំបុត្របញ្ជាក់
ពីពេទ្យ

លក្ខខណ្ឌដំណើរការ

ត្រូវតែជាអ្នកដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យធ្វើការនៅ
តំបន់ព្រំដែន ធ្លាប់ទទួលបានប័ណ្ណការងារ មិនទាន់បានធ្វើ
ដំណើរចេញពីប្រទេសថៃ
ធ្វើការបានចំពោះការងារកម្មករនិងនៅតាមផ្ទះតែប៉ុណ្ណោះ។

ធ្វើដំណើរចូលប្រទេសសំរាប់ពលករចំណាកស្រុក

វឌ្ឍនភាពយោងទៅតាមដំណោះស្រាយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព, Covid-19 (CUPC) 22 ខែកក្កដាឆ្នាំ 2020



លក្ខខណ្ឌសម្រាប់ធ្វើដំណើរចូល

- ត្រូវតែទទួលបានវិញ្ញាបនប័ត្របញ្ជាក់ថា គាត់អាចចូលក្នុងព្រះរាជាណាចក្របាន និងមានលិខិតបញ្ជាក់វេជ្ជសាស្ត្រ (Fit to Travel)
- ក្រុមមានវិសារវិអិសទ្រី ត្រូវពិនិត្យកូវីដក្លាមៗ និងនៅដោយឡែករយៈពេល 14 ថ្ងៃ
- ក្រុម MoU នាំចូល ពិនិត្យកូវីដ+ពិនិត្យសុខ ភាព ទិញធានារ៉ាប់រងសុខភាព នៅដោយ ឡែក 14 ថ្ងៃ ទទួលវិសា ទទួលសៀវភៅការងារ
- ចូលមកតាមខេត្ត ស្រះកែវ ណងខាយ តាក និងរាក់ណង ដោយថៅកែនិយោជក ចំណាយ ក្នុងការធ្វើតេស្តនិង ការឃុំខ្លួនអោយនៅ ដោយឡែក 14 ថ្ងៃប្រហែល 13,200-19,300 បាត ក្នុងពលករ 1 នាក់។ និយោជិកជាអ្នក ទទួលខុសត្រូវ

មតិគណៈរដ្ឋមន្ត្រីអនុម័តសំណងប្រាក់ចំណូល សំរាប់អ្នកដែលមានធានារ៉ាប់រងមិនលើសពី 6 ខែ


ដំណោះស្រាយគណៈរដ្ឋមន្ត្រី 21កក្កដា 2020 លទ្ធផលនៃការពិចារណារបស់គណៈកម្មាធិការត្រួតពិនិត្យការចំណាយប្រាក់កម្ចី

ក្រុមគោលដៅ

អ្នកដែលមានធានារ៉ាប់រងតាមមាត្រា 33 ដែលគ្មានការងារធ្វើឬត្រូវបញ្ឈប់ហើយមិនទទួលបានសំណងពីបេឡាជាតិសន្តិសុខសង្គមក្នុងករណីគ្មានការងារធ្វើ ដោយសារការចូលរួមវិភាគទានមូលនិធិមិនទាន់បង់គ្រប់ពេល 6 ខែ

ចំនួនអ្នកដែលមានធានារ៉ាប់រង

អ្នកមានធានារ៉ាប់រងដែលទទួលបានសំណងលើកនេះ ចំនួន 59,776 នាក់



សំណងទទួលបាន

បានទទួលសំណង 5,000 បាត រយៈពេល 3 ខែ (មិថុនា. -សីហា. 2020) ចំនួន 15,000 បាត ដោយបង់តែម្តង

រយៈពេលវេលាដំណើរការនិងការណែនាំ

នៅពេលដែលមូលនិធិសន្តិសុខសង្គមបានទទួលប្រាក់ពីក្រសួងហិរញ្ញវត្ថុ នឹងធ្វើការផ្ទេរប្រាក់ទៅក្នុងគណនីរបស់អ្នកដែលមានធានារ៉ាប់រងតែម្តង

គោលការណ៍ណែនាំសម្រាប់ការលក់ប័ណ្ណធានារ៉ាប់រងសុខភាពសម្រាប់ពលករចំណាកស្រុកដែលមានប័ណ្ណការងារអស់សព្វភាព
ប៉ុន្តែមិនអាចវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ 2019 វី គូរីដ-19

វិធានការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី 17 ខែកក្កដាឆ្នាំ 2020

ក្រុមរងចាំធ្វើកាតព្វកិច្ច

- ពន្យារអាយុនៃលិខិតបញ្ជាក់វេជ្ជសាស្ត្រដើមរហូតដល់ថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2020
- លក់ការធានារ៉ាប់រងសុខភាពស្របតាមលក្ខខ័ណ្ឌដែលប្រកាសដោយក្រសួងសុខាភិបាល (លក់មុនពេលត្រួតពិនិត្យ)
- អាជីវកម្មដែលមិនចូលក្នុងសន្តិសុខសង្គម លក់ធានារ៉ាប់រងសុខភាពរយៈពេល 2 ឆ្នាំ 3600 បាត
- អាជីវកម្មដែលចូលក្នុងសន្តិសុខសង្គម ទិញធានារ៉ាប់រងសុខភាពរយៈពេល 3 ខែ (ក្នុងករណីធានារ៉ាប់រងដើមអស់សុពលភាពអាចបន្តទិញបានតាមលក្ខខ័ណ្ឌ)

ក្រុម MoU គ្រប់ 4 ឆ្នាំ


- អាចប្រើលិខិតបញ្ជាក់វេជ្ជសាស្ត្រដែលចេញមិនលើសពីមួយឆ្នាំរហូតដល់ថ្ងៃទី 31 ខែកក្កដាឬដូចដែលបានប្រកាសដោយគណៈរដ្ឋមន្ត្រី
- លក់ធានារ៉ាប់រងសុខភាពរយៈពេល 3 ខែ ជាការត្រួតពិនិត្យសុខភាព 500 បាត និងធានារ៉ាប់រងសុខភាព 500 បាត
- ក្រុមពលករតាមព្រំដែនយោងតាមមាត្រា 64 នៃច្បាប់គ្រប់គ្រងពលករបរទេស ប្រសិនបើមានលិខិតបញ្ជាក់វេជ្ជសាស្ត្រមុនដែលមានអាយុមិនលើសពី ១ ឆ្នាំមិនចាំបាច់ធ្វើការពិនិត្យម្តងទៀតឡើយ។ អាចទិញធានារ៉ាប់រងសុខភាពរយៈពេល 3 ខែ 500 បាត បានភ្លាមៗ

จังหวัด	ทั้งหมด	ในประเทศ	ต่างประเทศ	ไป - กลับ
เชียงราย	8,515	7289	623	603
เชียงใหม่	13,064	12339	709	16
น่าน	37	37		
พะเยา	105	105		
แพร่	15	15		
แม่ฮ่องสอน	1,391	1023	240	128
ลำปาง	157	147	10	
ลำพูน	1,189	1168	8	13

จังหวัด	ทั้งหมด	ในประเทศ	ต่างประเทศ	ไป - กลับ
กาญจนบุรี	3,929	3608	47	274
ตาก	5,457	5128	140	189
ประจวบคีรีขันธ์	887	859	18	10
เพชรบุรี	199	195		4
ราชบุรี	1,439	1415	17	7

จังหวัด	ทั้งหมด	ในประเทศ	ต่างประเทศ	ไป - กลับ
กระบี่	171	158	12	1
ชุมพร	359	356	3	
ตรัง	53	49	4	
นครศรีธรรมราช	211	209		2
นราธิวาส	168	161	2	5
ปัตตานี	142	138	4	
พังงา	444	440	4	
พัทลุง	15	15		
ภูเก็ต	322	210	112	
ยะลา	33	33		
ระนอง	563	562	1	
สงขลา	243	239	3	1
สตูล	32	31	1	
สุราษฎร์ธานี	1,079	1044	29	6

สรุปรวม



จังหวัด	ทั้งหมด	ในประเทศ	ต่างประเทศ	ไป - กลับ
กาฬสินธุ์	26	26		
ขอนแก่น	101	97	4	
ชัยภูมิ	50	50		
นครพนม	184	159	24	1
นครราชสีมา	564	537	27	
บึงกาฬ	70	66	4	
บุรีรัมย์	137	131	4	2
มหาสารคาม	37	36	1	
มุกดาหาร	157	140	16	1
ยโสธร	19	19		

จังหวัด	ทั้งหมด	ในประเทศ	ต่างประเทศ	ไป - กลับ
ร้อยเอ็ด	54	52	2	
เลย	48	44	2	2
ศรีสะเกษ	58	52	1	5
สกลนคร	55	54	1	
สุรินทร์	159	106	13	40
หนองคาย	247	237	10	
หนองบัวลำภู	16	16		
อำนาจเจริญ	37	34	3	
อุดรธานี	174	170	2	2
อุบลราชธานี**	513	504	9	

จังหวัด	ทั้งหมด	ในประเทศ	ต่างประเทศ	ไป - กลับ
จันทบุรี	1,874	1644	35	195
ฉะเชิงเทรา	838	801	28	9
ชลบุรี	2,209	2156	46	7
ตราด	1,495	1408	43	44
ปราจีนบุรี	226	214	9	3
ระยอง	1,622	1500	101	21
สระแก้ว	2,065	1472	213	380

จังหวัด	ทั้งหมด	ในประเทศ	ต่างประเทศ	ไป - กลับ
กรุงเทพมหานคร	3,033	2315	718	
กำแพงเพชร	195	177	13	5
ชัยนาท	38	37	1	
นครนายก	354	352	2	
นครปฐม	1,186	1177	5	4
นครสวรรค์	116	116		
นนทบุรี	269	224	45	
ปทุมธานี	574	562	10	2
พระนครศรีอยุธยา	309	304	4	1
พิจิตร	21	21		
พิษณุโลก	58	52	6	
เพชรบูรณ์	47	45	2	

จังหวัด	ทั้งหมด	ในประเทศ	ต่างประเทศ	ไป - กลับ
ลพบุรี	127	121	3	3
สมุทรปราการ	858	674	181	3
สมุทรสงคราม	60	57		3
สมุทรสาคร	806	794	11	1
สระบุรี	594	569	17	8
สิงห์บุรี	10	10		
สุโขทัย	26	23		3
สุพรรณบุรี	311	305	5	1
อ่างทอง	24	24		
อุตรดิตถ์	34	34		
อุทัยธานี	12	12		

- G ทั้งหมด = 62,316 คน
- G ในประเทศ = 56,703 คน
- G ต่างประเทศ = 3,608 คน
- G ไป - กลับ = 2,005 คน